

មេរៀនទី ១

ស្នើឡាត់ - កាក់បាសុត្តិគីបឡាសុ

ពេលអ្នកបានយកទឹករដ្ឋអ្ន ហើយរៀបចំខ្លួនបំពេញនមស្ការ តើអ្នកត្រូវបែរទៅរកទិសណា ?

អ្នកត្រូវបែរទៅរកកាក់បាសុ គឺម៉ាកកាសុ ។

ហេតុអ្វីយើងត្រូវបែរមុខទៅរកកាក់បាសុ ?

អល់ឡោះហ្វីមានព្រះបន្ទូលថា មុស្លីមទាំងអស់ជាបងប្អូន គ្នា ។ ទាំងអស់គ្នាស្មើភាពគ្នាសម្រាប់អល់ឡោះហ្វី ។ ទាំងអស់គ្នាជឿអល់ឡោះហ្វីតែមួយ ដូច្នេះអល់ឡោះហ្វីបានផ្តាំឲ្យ មុស្លីមទាំងអស់បែរមុខទៅរកទិសតែមួយ ពេលធ្វើសក្ការ ឬជាអល់ឡោះហ្វី ហើយអល់ឡោះហ្វីបានជ្រើសរើសយក កាក់បាសុជាទិសសម្រាប់ធ្វើសក្ការ ។

ចូរគិតមើល មុស្លីមបួននាក់ធ្វើសក្ការនៅក្នុងបន្ទប់តែមួយ

مدرسة اهل البيت សាលា អាស៊ុលុល-បៃត៍

សៀវភៅ ហ្វីក្ស័រហ្វី ថ្នាក់ទី ៦
(អាយុ ១០-១១ ឆ្នាំ)

រ៉ស្វីលុលឡោះហ្វី صلی اللہ علیہ وآلہ وسلم មានព្រះវចនៈថា៖ "ការស្វែងរកចំណេះវិជ្ជា ជាកាតព្វកិច្ចរបស់មុស្លីមីន ប្រុសស្រីគ្រប់រូប ។"

សិក្សាសាសនា

បញ្ជីមាតិកា

មេរៀនទី ១ - ស្ត្រីឡាតុំ - គឺបឡាសុំ(១).....	៤
មេរៀនទី ២ - ស្ត្រីឡាតុំ - គឺបឡាសុំ(២).....	៧
មេរៀនទី ៣ - ស្ត្រីឡាតុំ - វ៉ាយ៉ែប រុកនី និង វ៉ាយ៉ែប កុយរី រុកនី	១២
កុយរី.....	១៤
មេរៀនទី ៤ - ស្ត្រីឡាតុំ - នៀត	១៨
មេរៀនទី ៥ - ស្ត្រីឡាតុំ - តាក់បឺរីទុល អិះហ្គីរីម.....	២០
មេរៀនទី ៦ - ស្ត្រីឡាតុំ - គឺយ៉ាម.....	២៦
មេរៀនទី ៧ - ស្ត្រីឡាតុំ - គឺរីអ្នាត់ (១).....	៣២
មេរៀនទី ៨ - ស្ត្រីឡាតុំ - គឺរីអ្នាត់(២)	៣៦
មេរៀនទី ៩ - ស្ត្រីឡាតុំ - គឺរីអ្នាត់(៣).....	៣៩
មេរៀនទី ១០ - ស្ត្រីឡាតុំ - រុគុអ៊ី (១).....	៤៣
មេរៀនទី ១១ - ស្ត្រីឡាតុំ - រុគុអ៊ី (២).....	៤៦
មេរៀនទី ១២ - ស្ត្រីឡាតុំ - រុគុអ៊ី (៣).....	៥០
មេរៀនទី ១៣ - ស្ត្រីឡាតុំ - គឺនូត.....	៥៥
មេរៀនទី ១៤ - ហុមស៍ (خمس).....	៥៩
មេរៀនទី ១៥ - តាក្នុងលីដូ.....	៦១

តើមិះហ្វឹក្លេហ្វឹកនិងផ្លូវមុស្លីអាចឲ្យដឹងពីបទ្បាស់បានដូចម្តេចទៅ ?

មិះហ្វឹក្លេហ្វឹកគឺកន្លែងលុះក្នុងជញ្ជាំង (ឬកន្លែងញោចទៅខាងមុខ) ដែលសាងសង់ឡើងសម្រាប់អ្នកនាំមុខនមស្តាររួម (ស្រីឡាត្តុយ្យុមអ្នកត្តុ) ហើយត្រូវសាងសង់បែរទៅរកគ្រឹបទ្បាស់ជានិច្ច ។

ឯផ្លូវមុស្លីមវិញ ត្រូវដឹងថាគេបញ្ចុះសពមុស្លីមដេកលើខាងស្តាំ មុខបែរទៅរកគ្រឹបទ្បាស់ ។ បើអ្នករកឃើញថ្មឬបង្គោលផ្លូវ (ដែលបញ្ជាក់ប្រាប់ខាងក្បាល) អ្នកអាចរកឃើញទិសគ្រឹបទ្បាស់ ។

ប្រសិនបើមិនមានមធ្យោបាយរកគ្រឹបទ្បាស់ឃើញទេ តែអ្នកជឿជាក់ក្នុងចិត្តថាគ្រឹបទ្បាស់នៅទិសនីមួយ អ្នកអាចបំពេញស្រីឡាត្តុដោយបែរទៅរកទិសនោះបាន ។

បើអ្នកមិនស្គាល់ទិសគ្រឹបទ្បាស់សោះ អ្នកអាចបំពេញស្រីឡាត្តុដោយបែរទៅរកទិសដែលអ្នកជ្រើសរើស ។ ក៏ប៉ុន្តែក្នុងករណីនេះ បើអ្នកមានពេលច្រើន យកល្អឲ្យ បំពេញស្រីឡាត្តុបួនដង មួយដងដោយបែរទៅរកទិសនីមួយៗ លុះ

បែរមុខទៅរកទិសផ្សេងគ្នា ។

ដូច្នោះ បែរមុខទៅរកកាត់បាស់ជាវ៉ាយ្រឹបលើមុស្លីមគ្រប់រូប ។ ជាសញ្ញានៃភាគរាព សម្រាប់មុស្លីមទាំងអស់ផងដែរ ។ មុស្លីមរាប់លានបែរមុខទៅរកទិសតែមួយ ក្នុងពេលតែមួយ ប្រសើរណាស់មែនទេ !

**កាត់បាស់ជាព្រះមហាគ្រឹះស្ថានរបស់អល់ឡោះហ្វឹក
កាត់បាស់ជាគ្រឹបទ្បាស់របស់យើង
គ្រឹបទ្បាស់មានន័យថាទិសដែលយើងបែរទៅរក
ពេលយើងធ្វើសក្ការបូជាអល់ឡោះហ្វឹក**

លំហាត់

ចូរឆ្លើយសំណួរខាងក្រោមនេះ ។

១. គ្លីបឡាស៊ូស្ថិតនៅឯក្រុង_____ ដែលស្ថិតនៅឯប្រទេស_____ ។

២. ឈ្មោះម៉ាស់យ៉ឺដូដែលពុំទុំជំរិតកាត់បាស៊ូគឺ_____ ។

៣. កាត់បាស៊ូ គឺព្រះមហាគ្រឹះស្ថានរបស់_____ ។ ឈ្មោះមួយទៀតរបស់កាត់បាស៊ូគឺ_____ ។

៤. កាត់បាស៊ូត្រូវសាងសង់ឡើង ដោយបណ្តាព្រះសាស្តា _____ និង _____ ។

៦. គ្លីបឡាស៊ូមានន័យថា_____ ដែលយើងបែរមុខទៅរកពេលយើងបំពេញស្វ័យឡាត្ត ។

មេរៀនទី ២

ស្វីឡាត្ត - បែរទៅរកគ្លីបឡាស៊ូ

វាយ៉ឺបឲ្យបែរទៅរកគ្លីបឡាស៊ូពេលបំពេញនមស្តារ ។ ត្រូវអនុវត្តតាមច្បាប់នេះសម្រាប់គ្រប់នមស្តារវាយ៉ឺប ។

សម្រាប់អ្នកដែលចូលទៅក្នុងម៉ាស់យ៉ឺខុល-ហ្វារីម ព្រះវិហារពិសិដ្ឋម៉ាកកាស៊ូ កាត់បាស៊ូជាគ្លីបឡាស៊ូរបស់ពួកគេ ។ សម្រាប់អ្នកដែលនៅខាងក្រៅ ម៉ាស់យ៉ឺខុល-ហ្វារីមជាគ្លីបឡាស៊ូរបស់ពួកគេ ។

វាយ៉ឺបត្រូវដឹងទិសរបស់គ្លីបឡាស៊ូ ។ បើអ្នកមិនមានលទ្ធភាពដឹងទិសគ្លីបឡាស៊ូទេ អ្នកអាចអនុវត្តតាមព័ត៌មានដែលទទួលបានមកពីអ្នកជាទីទុកចិត្តបាន ។

គេវិភាគរកទិសគ្លីបឡាស៊ូបាន ដោយរកមើលមិះហ្វារីប (محراب) ម៉ាស់យ៉ឺដូ និងរកមើលផ្ទះមុស្លីម ។

មេរៀនទី ៣

ស្នើឡាតុំ - ទង្វើវ៉ាយីបក្នុងស្នើឡាតុំ

(រុកន៍ - វ៉ាយីប រុកន៍ និង កុយរ៉េ រុកន៍ - វ៉ាយីប កុយរ៉េ រុកន៍)

អ្នកដឹងស្រាប់ហើយថាស្នើឡាតុំមានបែកផ្សេង ។

មាន ១០ ប្រការវ៉ាយីបក្នុងស្នើឡាតុំគឺ ៖

១. នៀត

បំណងចង់បំពេញស្នើឡាតុំនីមួយៗ គួរបានត្រឹមត្រូវ អ៊ុលឡុល-ឡោះហ្វា ។

២. តាក់ប៊ីរីទុល អ៊ុហ្វិរម

"អល់ឡ្យូហ្វិ អាកុំបារ" ទី ១ ក្នុងស្នើឡាតុំ ។

៣. គីយ៉ាម

ឈរត្រង់ខ្លួនដើម្បីសូត្រ ។

គ្រប់ទិសទាំងបួន ។ ប្រសិនបើមិនមានពេលគ្រប់គ្រាន់សម្រាប់បំពេញស្នើឡាតុំបួនដងទេ ឲ្យបំពេញស្នើឡាតុំច្រើនដងតាមដែលអាចធ្វើទៅបាន ដោយផ្លាស់ទិសគ្នាប្រចាំមួយ (មួយ ពីរ ឬ បី) ។

ប្រសិនបើអ្នកគិតថាគ្នាប្រចាំមួយនៅឯទិសណាមួយ ក្នុងចំណោមទិសទាំងពីរ ចូរអ្នកបំពេញស្នើឡាតុំមួយដងដោយបែរទៅរកទិសមួយ លុះគ្រប់ទិសទាំងពីរ ។

ប្រសិនបើអ្នកបានបំពេញស្នើឡាតុំ ដោយបែរទៅទិសណាមួយ បន្ទាប់មកអ្នកដឹងថាទិសនោះខុស ដូច្នោះមានមធ្យោបាយពីរគឺ៖

ក) បើអ្នកបែរចេញពីគ្នាប្រចាំមួយនោះ ៤៥ ឬលើសពីនោះ អ្នកត្រូវបំពេញស្នើឡាតុំសាថ្មី ហើយពេលវេលាសម្រាប់ស្នើឡាតុំមិនទាន់ហួស ។

ខ) បើអ្នកបែរចេញពីគ្នាប្រចាំមួយនោះតិចជាង ៤៥ ស្នើឡាតុំរបស់អ្នកត្រឹមត្រូវ មិនបាច់បំពេញស្នើឡាតុំសាថ្មីទេ ។

គេអាចស្គាល់គ្លីបឡាស្តូបានដោយ៖

- ១. ការដឹងដែលមិនអាចប្រកែកបាន ។
- ២. មិនហ្វឹក្លេប៊ុកម៉ាស់យ៉ីដូ ។
- ៣. ផ្លូវមុស្លីម ។

លំហាត់

- ១. ពេលណាខ្លះដែលវាហ្វឹក្លេប៊ុកបែរទៅរកគ្លីបឡាស្តូ ?
- ២. តើឃ្លាខាងក្រោមនេះត្រូវឬខុស ។ ចូរសរសេរថា "ត្រូវ" ឬ "ខុស" នៅពីក្រោយឃ្លានីមួយៗ ។
 - ក) ហ្វឹក្លេប៊ុក មិនឲ្យបែរមុខទៅរកគ្លីបឡាស្តូទេក្នុងទីបន្ទាប់ ។
 - ខ) វាហ្វឹក្លេប៊ុកបែរមុខទៅរកគ្លីបឡាស្តូពេលយកទឹករូង ។
 - គ) ពេលគេបញ្ចុះសពមុស្លីម គេផ្អែកសពលើខាងស្តាំបែរមុខសពនោះទៅរកគ្លីបឡាស្តូ ។
 - ឃ) វាហ្វឹក្លេប៊ុកបែរមុខអ្នកដែលជិតស្លាប់ ទៅរកគ្លីបឡាស្តូនៅពេលចុងក្រោយមុនស្លាប់ ។
 - ង) អ្នកដែលចូល ទៅក្នុងម៉ាស់យ៉ីដូពិសិដ្ឋម៉ាកកាស្តូ គ្លីបឡាស្តូរបស់អ្នកនោះគឺម៉ាស់យ៉ីដូពិសិដ្ឋ ។
- ៣. ចូរប្រាប់របៀបស្វែងរកគ្លីបឡាស្តូនៅក្នុងភូមិមុស្លីម ។

**ទង្វើវាយបកក្នុងស្នូឡាតុំមាន ១០ ប្រការ
៥ ជា រុកន៍(រុកុន) ៥ ជា កុយរី រុកន៍(រុកុនអនុលោម)**

លំហាត់

៤. គីរីអ្នកត់ (قرءات)
សូត្រក្នុងពេលឈរគឺយ៉ាម ។

៥. រុកុអ៊ី
បង្ហាញខ្លួនបែកខាងលើចាប់ពីចង្កេះ ។

៦. សាច់ដាសុំទាំងពីរ
ក្រាបប្រណិប័តន៍ដោយឲ្យថ្ងាស ជង្គង់ បាតដៃទាំងពីរ មេ
ដើងប៉ះដី ។

៧. ស៊ីករ (ឬ ស៊ីកៀវ)
សូត្រក្នុងពេលរុកុអ៊ីនិងក្នុងពេលសាច់ដាសុំ ។

៨. តាស្តាសុំហ្វីដូ

៩. សាឡាម

១០. តារទីប (ترتيب) **និង មូវ៉ាឡាត់**
តារទីប មានន័យថាធ្វើតាមលំដាប់ដែលច្បាប់ស្នូឡាតុំអាស្រ័យបាន
ចែង ។

ម្សៅឡាត់ មានន័យថាបំពេញស្វ័យឡាត់ដោយមិនឈប់មួយរយៈ ឬដោយមិនឈប់យូរខុសធម្មតា ។

ស្វ័យឡាត់ប្រៀបបាននឹងសំណង់ដែលមានច្រើនប៉ែក ។ ប៉ែកមួយចំនួនជាគ្រឹះរបស់សំណង់ ឯប៉ែកមួយចំនួនទៀតស្ថិតនៅពីលើគ្រឹះនេះ ។ ប្រសិនបើគ្រឹះមិនមាំទេ សំណង់នឹងរលំ ។

ដូចគ្នាដែរ ទង្វើវាយ៉ឺបក្នុងស្វ័យឡាត់បែងចែកជាពីរប្រភេទគឺ: **រុកនី** (រុកន) និង **កុយរី រុកនី** (រុកនដែលត្រូវអនុលោម) ។

រុកនីជាប៉ែកនានារបស់ស្វ័យឡាត់ ដែលជាគ្រឹះ ។ ប្រសិនបើមិនបានធ្វើប៉ែកវាយ៉ឺបណាមួយ ឬថែមអ្វីមួយ ទោះបីដោយអចេតនាក៏ដោយ ស្វ័យឡាត់នឹងមោឃៈ (បាទ្វិល) ។

កុយរី រុកនី ជាប៉ែកនានារបស់ស្វ័យឡាត់ដែលមិនចាត់ទុកជាគ្រឹះរបស់ស្វ័យឡាត់ទេ ។ ប៉ែកវាយ៉ឺបទាំងនេះអាចធ្វើឲ្យស្វ័យឡាត់មោឃៈ (បាទ្វិល) បាន ប្រសិនបើចោលប៉ែកទាំងនេះដោយចេតនា ។ តែប៉ែកទាំងនេះមិនធ្វើឲ្យស្វ័យឡាត់មោឃៈទេប្រសិនបើមិនបានប្រតិបត្តិ ឬថែមដោយអចេតនា

(គឺមិនតាំងចិត្ត) ។

ប៉ែករុកនី (ឬ រុកន) របស់ស្វ័យឡាត់មាន ៥ ប្រការគឺ:

- ១. នៀត
- ២. តាក់ប៊ីរីទុល អិ:ហ្វីរីម

៣. គីយ៉ាម (បូកបញ្ចូលមូតាស៊ីលមុនរុគ្គី)
គឺឈប់មួយរយៈខ្លីក្រោយស្វ័យឡាត់ ២ ។ គេអាចថា "អល់ឡីហ្វ អាត់បារ" បាននៅក្នុងនេះ ។ បើមិនឈប់មួយរយៈខ្លីនេះទេស្វ័យឡាត់នឹងមោឃៈ ។

- ៤. រុគ្គី
- ៥. សាច់ដាសុំទាំងពីរ

ប្រសិនបើមិនធ្វើទេ ឬថែមរុកនី (រុកន) ណាមួយរបស់ស្វ័យឡាត់ ដោយចេតនាក្តី អចេតនាក្តី ស្វ័យឡាត់នឹងមោឃៈ ។

ទង្វើវាយ៉ឺបប្រាំទៀតរបស់ស្វ័យឡាត់គឺ **កុយរី រុកនី** (រុកនអនុលោម) ។ ប្រសិនបើមិនបានធ្វើ ឬថែមកុយរី រុកនី ណាមួយ ស្វ័យឡាត់នឹងមោឃៈ តែប្រសិនបើមិនបានធ្វើឬថែមដោយអចេតនាទេ ស្វ័យឡាត់នៅតែត្រឹមត្រូវដដែល ។

មានប្រការសំខាន់ពីរក្នុងនៀតស្រីឡាតូ គឺ៖

១. ចាំបាច់ត្រូវតែបញ្ជាក់ស្រីឡាតូដែលគេចង់បំពេញ ។

២. ការប៉ងរបស់យើង ចាំបាច់ត្រូវតែសំដៅទៅរកសេចក្តីគាប់ព្រះហឫទ័យរបស់អល់ឡោះហ្វឹកយ៉ាងស្មោះ (គួរបានអីលឡុលឡោះហ្វឹក) ។

ចូរចងចាំថានៀតជា វ៉ាយ៉ូប រុកនី (រុកុន) បើអ្នកភ្លេចនៀតដោយចេតនាក្តី ដោយអចេតនាក្តី ស្រីឡាតូរបស់អ្នកត្រូវមោឃៈ (បាទីល) ។

នៀតជាប្រការសំខាន់បំផុតក្នុងស្រីឡាតូ

មេរៀនទី ៥

១. ចូរអធិប្បាយវ៉ាយ៉ូបរុកនី និង វ៉ាយ៉ូបកុយរ៉េ រុកនី ។

២. តើមានប៉ុន្មានទង្វើវ៉ាយ៉ូបក្នុងស្រីឡាតូ ?

២. ប្រសិនបើអ្នកភ្លេចសាច់ដូស្តូមួយ ក្នុងស្រីឡាតូរបស់អ្នក តើស្រីឡាតូនេះមោឃៈទេ ?

៣. ទង្វើខាងក្រោមនេះ តើទង្វើណាជាវ៉ាយ៉ូប រុកនី ទង្វើណាជាវ៉ាយ៉ូប កុយរ៉េ រុកនី ឬស្វីណាតូ គឺ៖

- រុកុម្ភី
- មូរ៉ាឡាត
- សូត្រសាច់ដូស្តូ
- តារទីប
- ស្រីឡាត
- សូត្ររុកុម្ភី
- គីយ៉ាម
- តាស្តាស្តូហ្វិដូ
- នៀត
- គីរ៉ាត
- សាឡាម

ស្រីឡាតុ - អធិប្បាយលំអិតអំពី ទង្វើវាយបក្នុងស្រីឡាតុ

នៀត

នៀតមានន័យថាការប៉ងចង់ធ្វើអ្វីមួយ ។ នៀតជាប្រការមួយដែលសំខាន់ ព្រោះសាសនាអ៊ីស្លាមមិនចង់ឲ្យយើងធ្វើអ្វីមួយតាមតែទម្លាប់នោះទេ ។ ត្រូវតែមានសតិអារម្មណ៍លើអ្វីដែលគេនឹងធ្វើ ។ មុននឹងចាប់ផ្តើមបំពេញស្រីឡាតុគេត្រូវតែដឹងខ្លួនថាគេធ្វើអ្វី ។

នៀតបំពេញស្រីឡាតុ ត្រូវប្រព្រឹត្តទៅក្នុងគោលបំណងធ្វើសក្តារតាមព្រះបញ្ជារបស់អល់ឡោះហ្វី ឬក្នុងគោលបំណងស្វែងរកសេចក្តីស្រឡាញ់របស់អល់ឡោះហ្វី (គួរចាត់ទុកអ៊ីលឡូលឡោះហ្វី) ។

មិនត្រូវឲ្យការប៉ងនោះ ខូចដោយសារគោលបំណងផ្សេងទេ ពុំនោះទេស្រីឡាតុនឹងមោឃៈ (បាទីល) ។

លំហាត់

១. ចូរអ្នកគូសស្រីឡាតូទាំងប្រាំគ្នា ជាមួយពេលវេលារបស់ វា ។

ហ្វាតូរ	ស្រីឡាតូពាក់កណ្តាលថ្ងៃ
ស្រីសូរ	ស្រីឡាតូពេលយប់
អាស្រ័រ	ស្រីឡាតូពេលព្រលប់
ម៉ាក្រីប	ស្រីឡាតូពេលថ្ងៃរសៀល
អ៊ីស្តាអ៊ី	ស្រីឡាតូពេលមុនថ្ងៃរះ

២. ចូរសរសេរចំនួនរីករាត្រូវរបស់ស្រីឡាតូនីមួយៗ

ហ្វាតូរ	អាស្រ័រ
ស្រីសូរ	អ៊ីស្តាអ៊ី
ម៉ាក្រីប	

- ៣. ស្រីឡាតូ ហ្វាតូរ ត្រូវប្រព្រឹត្តមុន_____ ។
- ស្រីឡាតូ ស្រីសូរត្រូវប្រព្រឹត្តចាប់ពីពេល_____ ។
- ស្រីឡាតូ អាស្រ័រត្រូវប្រព្រឹត្តក្រោយ_____ តែមុន
- ស្រីឡាតូ_____ ដែលត្រូវប្រព្រឹត្តក្រោយ_____ ។

ស្រីឡាតូ - អធិប្បាយលំអិតអំពី ទង្វើវាយីបក្នុងស្រីឡាតូ

តាក់ប៊ីរទុល អ៊ុះហ្វឹរម

ទង្វើវាយីបទីពីរក្នុងស្រីឡាតូគឺ តាក់ប៊ីរទុល អ៊ុះហ្វឹរម ។ តាក់ប៊ីរទុល អ៊ុះហ្វឹរមកើត ឡើងពីពាក្យពីរគឺ៖ តាក់បៀរ និង អ៊ុះហ្វឹរម ។

តាក់បៀរមានន័យថា កោតសរសើរអល់ឡោះហ្វឹដោយថា "អល់ឡឹហ្វឹ អាត្តុបារ" ។

អាល់-អ៊ុះហ្វឹរម មានន័យថា ទង្វើដែលធ្វើឲ្យអ្វីមួយហ្វឹរ ។

គេហៅ "អល់ឡឹហ្វឹ អាត្តុបារ" លើកដំបូងបង្អស់ក្នុងស្រីឡាតូ ថាតាក់ប៊ីរទុល អ៊ុះហ្វឹរម ព្រោះតែ កាលណាអ្នកបានដូច នេះហើយ កាលនោះអ្នកចូលក្នុងការបំពេញស្រីឡាតូ ហើយ អ្វីដែលធ្វើឲ្យស្រីឡាតូមោឃៈទៅជាហ្វឹរសម្រាប់អ្នក (គឺត្រូវ

ហាម) ។ ពេលនេះអ្នកមិនអាចធ្វើអ្វីផ្សេងបានទេ ក្រៅពី បំពេញស្នូឡាតូមួយមុខ ។ អ្នកមិនអាចនិយាយគ្នា ដើរ បរិភោគ បែរចេញពីគូបឡាស៊ូ ។ល ។ បានទេ ។

តាក់ប៊ីរីទុល អ៊ុះហ្វីរីមមានលក្ខខណ្ឌ ៤ ប្រការគឺ៖

១. ត្រូវថាយ៉ាងត្រឹមត្រូវ គឺ៖ អល់ឡឺហ្វី អាកុំបារ ។

២. ត្រូវថាជាភាសាអារ៉ាប់ ។

៣. ត្រូវថាដោយឈរ (រៀងលែងតែមិនអាចឈរបាន) ។ ពេលសូត្រអល់ឡឺហ្វី អាកុំបារ ខ្លួនយើងត្រូវនឹងមួយ កន្លែង ។

៤. ម្យ៉ាងឡាត់ ។ ត្រូវថាពាក្យទាំងពីរនេះដោយមិនឈប់យូរ ខុសប្រក្រតី ។

ច្បាប់ (ហ្វីគុម) របស់តាក់ប៊ីរីទុល អ៊ុះហ្វីរីម

ក. អ្នកមិនត្រូវយកអ្វីមកភ្ជាប់ជាមួយតាក់ប៊ីរីទេ មុនក្តី

ក្រោយក្តី (ត្រូវឲ្យដាច់ឡែកពីស្លេត និងពីស្លរ៉ោះត្ថុបន្ទាប់ មក) ។

ខ. គេទូន្មានឲ្យយើងថាតួអក្សរ "ឡា" របស់ពាក្យ "អល់ឡេប្លា" ឲ្យច្បាស់ និងតួ អក្សរ "រី" របស់ពាក្យ "អាកុំបារ" ឲ្យច្បាស់ដែរ ។

គ. អ្នកដឹងស្រាប់ហើយថា តាក់ប៊ីរីទុល អ៊ុះហ្វីរីម ជាវ៉ាយ៉ុប រុកន៍ (រុកុន) ។ ប្រសិនបើអ្នកថែម ឬកាត់បន្ថយអ្វីមួយក្នុង តាក់ប៊ីរីទុល អ៊ុះហ្វីរីមនេះ ស្នូឡាតូមរបស់អ្នកនឹងមោឃៈ ។

ឃ. ប្រសើរបំផុត ឲ្យថាតាក់បៀរពេលដែលអ្នកនៅស្មើត្រចៀក អ្នក ម្រាមជិតគ្នា បាតដៃបែរទៅរកគូបឡាស៊ូ ។

ចូរអ្នកចងចាំថា តាក់ប៊ីរីទុល អ៊ុះហ្វីរីម ជាវ៉ាយ៉ុប រុកន៍ (រុកុន) ក្នុងស្នូឡាតូម ។ បើអ្នកភ្លេចវាដោយចេតនាក្តី ដោយអចេតនា ក្តី ស្នូឡាតូមរបស់អ្នកត្រូវមោឃៈ (បាទិល) ។

គ្នា ។

ទង្វើខាងក្រោមនេះជាមុសតាហ្គាបក្នុងពេលឈរគឺយ៉ាមគឺ ៖

- ១. បន្ទូរស្នា ។
- ២. ដាក់ដៃចុះក្រោម ប្រអប់ដៃប្របន្តៅ ។
- ៣. ម្រាមដៃជៀតគ្នា ។
- ៤. សម្លឹងមើលទៅឯកន្លែងដាក់ថ្ងាសស្វីយូដូ ។
- ៥. ដាក់ជើងឲ្យត្រង់ ម្រាមជើងបាញ់ទៅរកគឺបឡាសុំ ។
- ៦. ឈរត្រង់ខ្លួនយ៉ាងរាបសាដាក់ខ្លួន ដូចទាសៈឈរ
ចំពោះមុខម្ចាស់របស់ខ្លួន ។

ជំនួសក្នុងគឺយ៉ាម

- ១. ប្រសិនបើបុគ្គលណាមិនអាចឈរបាន បុគ្គលនោះ
អាចពឹងផ្អែកលើអ្វីមួយ ដូចជាឈើច្រត់ ជញ្ជាំង ជា
ដើម ។
- ២. ប្រសិនបើបុគ្គលណាមិនអាចឈរបាន សូម្បីតែផ្នែកឬ
ច្រត់ក៏មិនបាន បុគ្គលនោះត្រូវអង្គុយដោយឥតផ្នែកឬ

ស្រីឡាតុំ អ៊ីស្តាអ៊ីត្រូវប្រព្រឹត្តក្រោយ_____ ។

មេរៀនទី ៦

ស្ត្រីឡាតុ - អធិប្បាយលំអិតអំពី ទង្វើវាយបកក្នុងស្ត្រីឡាតុ

គឺយ៉ាមក្នុងស្ត្រីឡាតុ

គឺយ៉ាមមានន័យថាលើកខ្លួន ។ គឺយ៉ាមមានពីរប្រភេទ
គឺ៖

គឺយ៉ាម រុកន៍(រុកន) និង គឺយ៉ាម កុយរី រុកន៍ (រុកនអនុលោម) ។

ការឈរត្រង់ខ្លួន (ស្ងៀម) ពេលកំពុងតែសូត្រ តាក់បឺរីទុល
អ៊ុះហ្គ្រីម និង មុនរុក្ខអ៊ុះ បន្តិចជា វាយបក រុកន៍ (រុកន) ។ ដូច្នោះ
ប្រសិនបើគេអង្គុយសូត្រតាក់បឺរីទុល អ៊ុះហ្គ្រីម ឬ គេអង្គុយ
រុក្ខអ៊ុះ ស្ត្រីឡាតុទៅជាមោឃៈ ។

តែការចាំបាច់ត្រូវឈរត្រង់ខ្លួន ក្នុងពេលសូត្រស្វីរ៉ោះត្នីក្នុង
រីក់អុតុទី ១ និងទី ២ និង ក្នុងពេលសូត្រតាសបឺហ្គាតុ

អារបាអុតុក្នុងរីក់អុតុទី ៣ និងទី ៤ នោះជា វាយបក កុយរី
រុកន៍ (រុកនអនុលោម) ។ ដូច្នោះ ប្រសិនបើគេអង្គុយសូត្រដូច
សូត្រខាងលើនេះដោយអចេតនា ស្ត្រីឡាតុនៅតែត្រឹមត្រូវ ។
ស្ត្រីឡាតុនឹងមោឃៈប្រសិនបើគេអង្គុយដោយចេតនា ។

ទង្វើខាងក្រោមនេះជាវាយបកក្នុងពេលឈរគឺយ៉ាម

១. ឈរត្រង់ខ្លួនបែរមុខទៅរកគឺបឺរីឡាតុ
២. ឈរត្រង់ខ្លួន កុំសូវខ្លួនពេក ។ តែមិនមានកំហុសទេ
ប្រសិនបើកម្រើកក្បាលឬដៃ កុំឲ្យតែមានលក្ខណៈ ដូច
មិនមែនកំពុងបំពេញស្ត្រីឡាតុ ។
៣. កុំឲ្យច្រត់លើអ្វីមួយពេលឈរត្រង់ខ្លួន (លើកលែងតែ
ជាការចាំបាច់) ។ ត្រូវឈរត្រង់ខ្លួនលើប្រអប់ជើង មិន
មែនឈរលើចុងជើង ឬលើកែងជើងទេ ។

មុសតាហ្គាប (مستحب) ខុសគ្នារវាងមនុស្សប្រុសនឹងមនុស្សស្រី ក្នុង ពេលឈរត្រង់ខ្លួន

មនុស្សប្រុសចាំបាច់ត្រូវឈរកន្លែងជើងឆ្ងាយពីគ្នា ១០ ទៅ
២០ សង់ទីម៉ែត្រ ។ មនុស្សស្រីចាំបាច់ត្រូវដាក់ជើងជាប់

មេរៀនទី ៧

ស្តីឡាតុ - អធិប្បាយលំអិតអំពី ទង្វើវាយបកក្នុងស្តីឡាតុ

គំរូអត់ (قراءات) ក្នុងស្តីឡាតុ

គំរូអត់មានន័យថា ការសូត្រ ឬ ថា ។ គំរូអត់ជាវាយបក តែ មួយបែកទៀតជា កុយវី រុកនី (រុកុនអនុលោម) ក្នុង ស្តីឡាតុ ។ ប្រសិនបើគេភ្លេចធ្វើមួយបែកនោះដោយ អចេតនាស្តីឡាតុនៅតែត្រឹមត្រូវ តែបើមិនធ្វើដោយចេតនា ស្តីឡាតុទៅជាមោឃៈ ។

គំរូអត់ជាវាយបកក្នុងគំរូយ៉ាមគ្រប់រីកអត់ ។

ក្នុងរីកអត់ទី១ និង ទី២ វាយបកឲ្យសូត្រស្វីរោះត្តិ "អាល់- ហ្វាំដ្វី" និងស្វីរោះត្តិមួយទៀតបន្ទាប់មក ។

ក្នុងរីកអត់ទី៣ និង ទី៤ វាយបកឲ្យសូត្រ ស្វីរោះត្តិ អាល់-

ច្រត់លើអ្វីមួយ ។

- ៣. ប្រសិនបើបុគ្គលណាមិនអាចអង្គុយបាន ដោយឥត មានអ្វីមួយទប់ បុគ្គលនោះអាចអង្គុយបានដោយប្រើអ្វី មួយសម្រាប់ទប់ ។
- ៤. ប្រសិនបើបុគ្គលណាមិនអាចអង្គុយបាន សូម្បីតែមាន អ្វីមួយទប់ក៏ដោយ បុគ្គលនោះអាចដេកលើខាងស្តាំ ខ្លួនបាន ដោយបែរមុខទៅរកគ្នីបឡាស្ត ។
- ៥. ប្រសិនបើបុគ្គលណា មិនអាចដេកលើខាងស្តាំខ្លួន បានទេ បុគ្គលនោះត្រូវដេកលើខាងឆ្វេងខ្លួន ដោយ បែរមុខទៅរកគ្នីបឡាស្ត ។
- ៦. ប្រសិនបើបុគ្គលណាមិនអាចដេក លើខាងស្តាំនិង ខាងឆ្វេងខ្លួនបានទេ បុគ្គលនោះត្រូវដេកលើខ្នង ដាក់ ជើងទៅរកគ្នីបឡាស្ត ។

ក្នុងប្រការទី ២ ដល់ប្រការទី ៦ ប្រសិនបើបុគ្គលណាមិន អាចឈរបាន ក្នុងពេលបំពេញមួយបែកនៃស្តីឡាតុទេ បុគ្គលនោះត្រូវធ្វើតាមដែលអាចធ្វើទៅបាន បន្ទាប់មកឲ្យ

អង្គុយឬដេក ហើយបំពេញស្វ័យ្យាតុតទៅទៀត ។

ក្នុងករណីបុគ្គលបំពេញស្វ័យ្យាតុអង្គុយ ចាំបាច់ត្រូវធ្វើសាច់ដូរស្តុ (ស៊ូយូដូ) ដូចធម្មតា បើអាចធ្វើបាន ។ រីឯរុគុម្ភវិញ ត្រូវឱនបន្តិច ។

ក្នុងករណីបុគ្គលបំពេញស្វ័យ្យាតុដេក បុគ្គលនោះត្រូវធ្វើរុគុម្ភ និងសាច់ដូរស្តុដោយគ្របកភ្នែក ។ សម្រាប់រុគុម្ភ ត្រូវបិទភ្នែកពាក់កណ្តាល ។ សម្រាប់សាច់ដូរស្តុ ត្រូវបិទភ្នែកជិត ។

ចូរឈរត្រង់ខ្លួនដូចទាស:ឈរចំពោះមុខម្ចាស់របស់ខ្លួន

លំហាត់

ចូរគូសរកគ្នាឃ្លាខាងក្រោមនេះដែលមានន័យស្របគ្នា ។

- | | |
|------------------------|---|
| -នៀត | -សូត្រក្នុងរីក់អុតុទី ៣ និងទី ៤ |
| -តាក់បីរីទុល អិះហ្វឹរម | -ខ្លួនអុតុក្នុងរីក់អុតុទី ២ |
| -គ្លីយ៉ាម | -បំណងម៉ឺងម៉ាត់ |
| -រុគុម្ភ | -អល់ឡឹហ្វិ អាកុំបារទី ១ ក្នុងស្វ័យ្យាតុ |
| -សាច់ដូរស្តុ | -ឱន |
| -គ្លីនូត | -ឈរត្រង់ខ្លួន |
| -តាស់បីហ្វឹក្យាតុ | -ប្រាំពីរថ្ងៃកនៃរូបកាយដែលប៉ះលើដី |
| អារបាអុតុ | |

មេរៀនទី ៨

ស្តីឡាតុ - អធិប្បាយលំអិតអំពី ទង្វើវាយបក្នុងស្តីឡាតុ

គ្លីរអ្នកត់ (قراءات) ក្នុងស្តីឡាតុ (២)

មុសតាហ្មាបំ និង ម៉ាករុហ្វ ក្នុងគ្លីរអ្នកត់

មុសតាហ្មាបំ

១. ចាប់ផ្តើមសូត្រស្តីរោះត្តិទីមួយ ក្នុងរីកអុត្តិទីមួយ ដោយសូត្រថា "អាអ៊ីស្តិ បីលឡាហ្វី មីណាស្តៃស្តៃត្រុន-នីរហ្វីម (أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ)"

២. សូត្រ៧១ "បីសមិលឡាហ្វី រោះហ្វីម៉ាន នីរហ្វីម (بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ)" ក្នុងរីកអុត្តិទាំងពីរ ក្នុងស្តីឡាតុ ស្តីស្តុរ (الظهر) និង ស្តីឡាតុ អុស្តុរ (العصر) ។

ហ្វីដ្ឋី ឬ តាសបីហ្វាត់ អារបាអុស្តុ ។

តាសបីហ្វាត់ អារបាអុស្តុ មានន័យថា "ការសរសើរឬន" ចំពោះអល់ឡោះហ្វី ដូចតទៅ គឺ៖

ស៊ុបហ្វាណុលឡីហ្វី (سُبْحَانَ اللَّهِ)	តាសបីហ្វីទី១
វ៉ាល់ហ្វីខូលិលឡាហ្វី (وَ الْحَمْدُ لِلَّهِ)	តាសបីហ្វី ទី២
វ៉ា ឡា អ៊ីឡាហ្វា អ៊ីលឡុលឡីហ្វី (وَ لَا إِلَهَ إِلَّا اللَّهُ)	តាសបីហ្វី ទី៣
វ៉ាល់ឡីហ្វី អាត្តុបារ (وَ اللَّهُ أَكْبَرُ)	តាសបីហ្វី ទី៤

គ្លីរអ្នកត់=សូត្រក្នុងគ្លីយ៉ាម

លំហាត់

១. នៀតមានន័យថា_____ ។

២. ហេតុអ្វីនៀតជាប្រការសំខាន់បំផុត មុននឹងចាប់ផ្តើមធ្វើអ្វីមួយ ?

៣. ទង្វើអ្វីខ្លះដែលចាំបាច់ត្រូវនៀត

ក) _____

ខ) _____

គ) _____

៤. មានប្រការវាយ៉ាប់ពីរក្នុងនៀតស្ទីឡាតូ តើមានប្រការវាយ៉ាប់អ្វីខ្លះ ?

១. _____

២. _____

៥. នៀតជាវាយ៉ាប់ _____ ក្នុងស្ទីឡាតូ ។
បានសេចក្តីថា ប្រសិនបើអ្នកភ្លេចនៀតដោយចេតនាក្តី
_____ ក្តី ស្ទីឡាតូរបស់អ្នកត្រូវ _____ ។

៦. គេហៅតាក់បៀរទីមួយក្នុងស្ទីឡាតូ ថា_____ ។
តាក់បៀរនេះជាវាយ៉ាប់ ឯតាក់បៀរផ្សេងទៀតជា_____ ។

៧. "អល់ឡឺហ្វិ អាកុំបារ" មានន័យថា_____ ។

៨. ឲ្យសូត្រ តាក់ប៊ីរីទុល អុះហ្វឹរីម នៅពេលអ្នក
_____ ហើយត្រូវសូត្រឲ្យត្រឹមត្រូវ ។

៩. តាក់ប៊ីរីទុល អុះហ្វឹរីម ជាវាយ៉ាប់ _____ ក្នុងស្ទីឡាតូ ។

ដែលអ្នកបានផ្លាស់កន្លែងនោះ ។

៤. ត្រូវគោរពម្យ៉ាងណា (និរន្តរភាព គឺការធ្វើជាបន្តបន្ទាប់ មិនដាច់) ក្នុងពេលសូត្រ ។ ដូច្នោះ ចូរថាឬសូត្រសម្តី របស់ស្វីរ៉េត្ត ឬ របស់តាស័ប៊ីហ្គាត់ អារបាអូស្ត កុំឲ្យ ដាច់ ។

៣. សូត្រស្វីរ៉េត្ត និង តាស័ប៊ីហ្គាត់ អារបាអូស្ត យឺតៗ ។

៤. សូត្រដោយសម្លេងពីរោះ តែមិនច្រៀងទេ ។

៥. ឈប់ពេលសូត្រអាយ៉ាស្តនីមួយរបស់ស្វីរ៉េត្តចប់ ។

៦. ឈប់បន្តិច រវាងស្វីរ៉េត្ត អាល់-ហ្គាំដូ និង ស្វីរ៉េត្តទី ពីរ រវាងស្វីរ៉េត្តទីពីរ និង រុគ្គុ និងគូនូត ។

៧. ថា "អាល់-ហ្គាំដូលិលឡាស្ត" ក្រោយ ស្វីរ៉េត្ត "អាល់-ហ្គាំដូ" ហើយថា "កាស្សាលី កាល់ឡាហ្វី រ៉ប៊ី" (بِئْتِ كَلِمَاتِ ព្រះម្ចាស់ខ្ញុំមានយុត្តិធម៌ ដូចពណ៌នា ស្វីរ៉េត្ត តៅហ្គីដូ) ក្រោយស្វីរ៉េត្ត តៅហ្គីដូ ។ ម៉ាកមុមត្រូវថាបែបនេះ ពេលអ៊ីម៉ាសូត្រចប់ ។

ម៉ាករុប៊ុក

១. ម៉ាករុប៊ុក បើមិនសូត្រស្វីរ៉េត្តតៅហ្គីដូទេ ។ យ៉ាង ហោចណាស់សូត្រស្វីរ៉េត្ត តៅហ្គីដូនៅក្នុងស្វីឡាត្ត

ប្រចាំថ្ងៃមួយ ។

២. ម៉ាករុះប្លូ បើសូត្រស្វីរ៉េត្តិដដែលក្នុងរ៉ក់អុត្តទី១ និង ទី២ លើកលែងតែស្វីរ៉េត្តិ តៅហ្វីដូ ។

មុសតាហ្គាប្រាប់ឲ្យថា "អាល់-ហ្គាំខូលិលឡាស្ក" ក្រោយស្វីរ៉េត្តិ អាល់-ហ្គាំដ៏ ។

មេរៀនទី ៩

ស្វីឡាត្ត - អធិប្បាយលំអិតអំពី ទង្វើវាយីបក្នុងស្វីឡាត្ត

គីរីអ្នក (قرءات) ក្នុងស្វីឡាត្ត (៣)

ច្បាប់គីរីអ្នក

- ខ្លួនអ្នកត្រូវនឹងក្នុងពេលបំពេញគីរីអ្នក ។ កម្រើក ប្រអប់ដៃនិងម្រាមដៃមិនធ្វើឲ្យស្វីឡាត្តខូចទេ ។
- ប្រសិនបើអ្នកចាំបាច់ត្រូវផ្លាស់ប្តូរកន្លែងបន្តិច អ្នកត្រូវ ឈប់សូត្រសិន ហើយសម្រួលឥរិយាបថរបស់អ្នករួចទើប សូត្របន្តទៀត ។
- ប្រសិនបើអ្នកបានផ្លាស់កន្លែង ដោយអចេតនា (ដោយសារខ្យល់បក់ ជាឧទាហរណ៍) យកល្អឲ្យអ្នក សូត្រសារឡើងវិញ បើកដែលអ្នកបានសូត្រនៅពេល

ឯការសូត្រក្នុងពេលសាច់ដូរស្តេចហោរាថា ស្តីករ (ذکر ឬ ស្តីកៀវ) ។

ការសូត្រក្នុងពេលរុក្ខម្ភ (ស្តីករ) ឲ្យសូត្រដូចខាងក្រោម នេះ មួយណាក៏បាន គឺ៖

-ស៊ីបហ្គាលទ្បោះហ្វី (سُبْحَانَ اللَّهِ) ៣ ដង

-អាល់ហ្គាំខូលិលឡាស្ត (الْحَمْدُ لِلَّهِ) ៣ ដង

-អល់ឡីហ្វី អាកុបារ (اللَّهُ أَكْبَرُ) ៣ ដង

-ស៊ីបហ្គាលា រីបបីយ៉ាល់ អាស្តីម វ៉ាបីហ្គាំខ្លិះហ្វី

(سُبْحَانَ رَبِّيَ الْعَظِيمِ وَ بِحَمْدِهِ) ១ ដង

ចាំបាច់ត្រូវសូត្រជាភាសាអារ៉ាប់ ។ ត្រូវសូត្រជាប់គ្នា ត្រូវថា ពាក្យនីមួយៗឲ្យត្រឹមត្រូវ ។

៣. ក្នុងពេលសូត្ររុក្ខម្ភ ត្រូវទប់ខ្លួនឲ្យនឹង ។ ដរាបណាមិន ទាន់នឹងខ្លួនទេ ដរាបនោះកុំទាន់សូត្រ ។ លុះនឹងខ្លួន ទើបចាប់ផ្តើមសូត្រ ។

៤. ងើបឈរត្រង់ខ្លួនឡើងវិញ មុនចុះបំពេញសាច់ដូរស្តេច ។

លំហាត់

ឃ្លាខាងក្រោមនេះត្រូវឬខុស ។ ចូរសរសេរថា "ត" នៅក្បែរ ឃ្លាត្រូវ "ខ" នៅក្បែរឃ្លាខុស ។

១. គឺយ៉ាមជាបែកវ៉ាយ្យីប កុយរី រុកនីរបស់ស្ត្រីឡាត្ត ។_____

២. ក្នុងពេលឈរគឺយ៉ាម ស៊ីណាត្តឲ្យឈរត្រង់ខ្លួនបែរទៅរក គឺបឡាស្ត ។_____

៣. ក្នុងពេលឈរគឺយ៉ាម ប្រុសៗត្រូវដាក់ជើងឃ្លាតគ្នា ១០ ទៅ ២០ សង់ទីម៉ែត្រ ។_____

៤. ការងើបឡើងវិញក្នុងគឺយ៉ាមមុនស៊ីយ្យូដូ មិនមែនវ៉ាយ្យីប ទេ ។_____

៥. សម្លឹងមើលទៅឯកន្លែងដាក់ថ្ងាសស៊ីយ្យូដូ ជាទង្វើវ៉ាយ្យីប ក្នុងគឺយ៉ាម ។_____

ចូរបំពេញចន្លោះទទេខាងក្រោមនេះ គឺ៖

១. ប្រសិនបើបុគ្គលណាមិនអាចឈរបានទេ បុគ្គលនោះ អាចពឹងផ្អែកលើអ្វីមួយ ដូចជា _____ ឬផ្នែក_____ ។

២. ប្រសិនបើបុគ្គលណាមិនអាចឈរបានទេ សូម្បីតែផ្នែក ឬច្រកក៏មិនបាន បុគ្គលនោះត្រូវអង្គុយដោយ_____ ។

៣. ប្រសិនបើបុគ្គលណាមានរូបកាយខ្សោយណាស់ បុគ្គល នោះត្រូវបំពេញស្វ័យឡាតូដោយដេក_____ ឲ្យធ្វើ រុក្ខុអ្នកនិងសាច់ដូរដោយ_____ ។

មេរៀនទី ១០

ស្វ័យឡាតូ - អធិប្បាយលំអិតអំពី ទង្វើវាយបកក្នុងស្វ័យឡាតូ

រុក្ខុអ្នក

រុក្ខុអ្នកជាបែកវាយបក រុក្ខុ (រុក្ខុ) ក្នុងស្វ័យឡាតូ ។ ប្រសិនបើ ភ្លេចរុក្ខុ ឬថែមរុក្ខុ ដោយចេតនាក្តី ដោយភ្លេចឆ្ងាំងក្តី ស្វ័យឡាតូនិងមោឃៈ ។

វាយបកប្រាកដក្នុងរុក្ខុអ្នកគឺ:

- ១. បង្ហាញខ្លួនចាប់ពីចង្កេះ ។ ម្រាមដៃដាក់លើក្បាលដង្កង (សន្ធឹងដៃ) នីមួយ ។ ម្នាក់ៗត្រូវធ្វើទៅតាមរចនាសម្ព័ន្ធ រាងកាយខ្លួនឯងដើម្បីឱនរុក្ខុអ្នក ។
- ២. ស្ម័ក (ក្រ ឬ ស្ម័កៀរ) គឺ ការសូត្រពេលរុក្ខុអ្នក ។ ចូរកត់ សម្គាល់ថា គេហៅការសូត្រក្នុងពេលគឺយ៉ាមថា គឺវិញ្ញាត

លំហាត់

១. តាស់ប៊ីហ្គាតូ អាណាអុស្ត មានន័យ ថា _____
តាស់ប៊ីហ្គាតូអស់ឡោះហ្គា ។

២. តាស់ប៊ីហ្គា ១ គឺ៖ _____

ប្រែថា៖ _____

តាស់ប៊ីហ្គា ២ គឺ៖ _____

ប្រែថា៖ _____

តាស់ប៊ីហ្គា ៣ គឺ៖ _____

ប្រែថា៖ _____

តាស់ប៊ីហ្គា ៤ គឺ៖ _____

ប្រែថា៖ _____

៣. គឺអ្នកមានន័យថា _____ ក្នុងស្នំឡាតូ ។ នៅក្នុង
រ៉ក់អុតូដំបូងទាំងពីរ យើងសូត្រស្វីរ៉េត្តិ _____
បន្ទាប់មកសូត្រស្វីរ៉េត្តិមួយទៀតដូចជា ស្វីរ៉េត្តិ _____ ជា
ដើម ។

៤. យកល្អឲ្យសូត្រការពារខ្លួនពីស្នែត្រន មុនសូត្រស្វីរ៉េត្តិ

៥. ឈរនឹងខ្លួនក្នុងពេលគឺយ៉ាមក្រោយរុក្ខម្ភ ។

ប្រសិនបើមិនអាចទប់ខ្លួនឲ្យនឹងបានទេ (ត្រង់ប្រការ ៣ និង
៤) ដោយសារមានជម្ងឺ ឬ ដោយសារមូលហេតុផ្សេងទៀត
មិនវាប្តីបលើអ្នកនោះទេ ។

មុនស្តីបង្កោនកាយចំពោះអស់ឡោះហ្គាតែមួយគត់

មេរៀនទី ១១

ស្តីឡាតុំ - អធិប្បាយលំអិតអំពី ទង្វើវាយបកក្នុងស្តីឡាតុំ

រូគុំ (២)

ច្បាប់ផ្សេងៗទៀតរបស់រូគុំ

- ១. ប្រសិនបើបុគ្គលណាផ្លាស់ប្តូរកន្លែងដោយចេតនា ក្នុងពេលសូត្ររូគុំ បុគ្គលនោះត្រូវស្ងាត់មាត់ក្នុងអំឡុងពេលនោះ រួចហើយឲ្យសូត្រសាឡើងវិញក្រោយពីបានទប់ខ្លួនឲ្យនឹងហើយ ។
- ២. ប្រសិនបើបុគ្គលណាមិនអាចឱនរូគុំបានទេ ឲ្យបុគ្គលនោះប្រើអ្វីទប់ឬឲ្យគេជួយ ។ បើនៅតែមិនអាចធ្វើទៅបានទេ ឲ្យព្យាយាមធ្វើរូគុំដោយឱនក្បាល ។ បើមិនអាចឱនក្បាលបានទេ ឲ្យធ្វើរូគុំដោយប្រើ "ត្របកភ្នែក" (ធ្មេចភ្នែកពាក់កណ្តាលសម្រាប់រូគុំ

បើកភ្នែកវិញសម្រាប់គឺយ៉ាមក្រោយរូគុំ) ។

- ៣. ប្រសិនបើអ្នកណាបំពេញស្តីឡាតុំអង្គុយ ឧទាហរណ៍ស្តីឡាតុំណាហ្វឹក្លាស់ ឲ្យអ្នកនោះរូគុំចាប់ពីចង្កេះទាល់តែក្បាលទល់មុខនឹងជង្គង់ ។
- ៤. ប្រសិនបើអ្នកណាភ្លេចរូគុំ ចុះមកសូយូដូ ហើយនឹកឃើញវិញមុនដាក់ក្បាលដល់ដី អ្នកនោះត្រូវក្រោកឡើងវិញមករូគុំ រួចហើយទើបចុះទៅសូយូដូ ។ ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នកនោះនឹកឃើញវិញក្រោយសូយូដូទីមួយ ។ តែបើអ្នកនោះនឹកឃើញរូគុំវិញក្រោយពីបានសូយូដូលើកទីពីរហើយ ស្តីឡាតុំរបស់អ្នកនោះត្រូវមោឃៈ ។
- ៥. អនុញ្ញាតឲ្យអ្នកមានជម្ងឺឬអ្នកប្រញាប់ (ព្រោះខ្លាចមានគ្រោះថ្នាក់ជាដើម) សូត្រតែ "ស៊ីបហ្គាណាល់ឡោះហ្វឹក្លា" បានក្នុងរូគុំ ។

ទប់ខ្លួនឲ្យនឹងពេលក្នុងពេលសូត្ររូគុំ

រ៉ាប់បិលអូឡាំប៊ីន" លើប្រការទី ៥ ខាង លើនេះ ។

៧. សូត្រស្វ័យឡាវ៉ាតក្នុងរូគុម៍ ។

ម៉ាករុហ៍ (مكروه) គឺ:

១. ដាក់មុខ ឬ ដើមមុខ ។

២. ដាក់ដៃប្របន្ថន

៣. ដាក់ដៃលើក្បាលជង្គង់ខ្វែងគ្នា ។

៤. ដាក់ដៃក្នុងចន្លោះជើង ។

៥. សូត្រស្វ័យឡាវ៉ាតក្នុងពេលរូគុម៍ ។

៦. ដាក់ដៃក្នុងសំលៀកបំពាក់ប៉ះសាច់ខ្លួនផ្ទាល់តែម្តង ។

សម្រាប់អល់ឡោះហ៍ រូគុម៍កម្ចាត់ភាពក្រអឺតក្រទម

ដំបូង ។ តើអ្នកសូត្រដូចម្តេច _____

៥. ថា ឬ សូត្រ _____ ក្រោយស្វ័យឡាវ៉ាតដំបូងជាមុសតាហ្វាប៉ា ។

៦. យកល្អ ឲ្យសូត្រស្វ័យឡាវ៉ាត _____ យ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃក្នុងស្វ័យឡាវ៉ាតអ្នក ។

៧. ប្រសិនបើអ្នកផ្លាស់កន្លែងក្នុងពេលគ្លីវ៉ាអូត ដោយចេតនា ស្វ័យឡាវ៉ាតរបស់អ្នកត្រូវ _____ ។ ប្រសិនបើអ្នកចាំបាច់ត្រូវផ្លាស់កន្លែងក្នុងពេលគ្លីវ៉ាអូត ឧទាហរណ៍ ដើម្បីអេះរមាស អ្នកត្រូវ _____ សូត្រសិន ហើយសម្រួលឥរិយាបថអ្នក រួចទើបបន្តទៅមុខទៀត ។

៨. អ្នកត្រូវគោរពម្សៅឡាវ៉ាតក្នុងពេលសូត្រ ។ បានសេចក្តីថា មិន _____ ឬ _____ ក្នុងពេលសូត្រ ។

មេរៀនទី ១២

ស្តីឡាតុ - អធិប្បាយលំអិតអំពី ទង្វើវាយបកក្នុងស្តីឡាតុ

រូគុម្ភ (៣)

អ្វីដែលមុសតាហាប (مستحب) និងម៉ាករុហ្វ (مكروه) ក្នុងពេលរូគុម្ភ

មុសតាហាប (مستحب) គឺ ៖

១. ថាតាក់បៀរ (អល់ឡីហ្វ បាតុបារ) មុនរូគុម្ភ និងលើក
ដៃក្នុងពេលតាក់បៀរ ។

សម្រាប់មនុស្សប្រុស គឺ៖

ក. ដាក់ដៃលើក្បាលជង្គង់ ។

ខ. រុញក្បាលជង្គង់ទៅខាងក្រោយ (គឺសន្ធឹងជើង) ។

គ. ឲ្យខ្នងរាបស្មើ ។

យ. កុំដាក់ដៃប្របខ្លួន ។

សម្រាប់មនុស្សស្រី គឺ៖

ក. ដាក់ដៃលើក្តៅ ។

ខ. កុំរុញក្បាលជង្គង់ទៅខាងក្រោយ (មិនសន្ធឹងជើង
ទេ) ។

គ. កុំឲ្យខ្នងរាបស្មើដូចប្រុសៗ ។

យ. ដាក់ដៃប្របខ្លួន ។

២. ឲ្យកស្មើនឹងខ្នង ។

៣. សម្លឹងមើលទៅត្រង់ចំណុចមួយក្នុងចន្លោះជើង ។

៤. សូត្រស្តីករ (ឬ ស្តីកៀរ) ៣ ឬ ៥ ដង ឬលើសពី
នោះ ។

៥. ថា "សាមីអូលឡីហ្វ លីម៉ាន់ ហ្វាមីដ្វាស្ត" ក្រោយពី
បានងើបឡើងវិញ ហើយ ។

៦. សូត្រថែមថា "អាល់-ហ្វាំដ្វូ លិលឡាហ្វី

១. សូត្រតាក់បៀវ (អល់ឡឺហ្វិ បាក់បារ) មុនគូនូត ។

២. លើកដៃមកដាក់ចំពីមុខ ហើយលាតប្រអប់ដៃ (ម្រាមដៃ ជៀតគ្នាសំដៅទៅខាងលើ) ។

៣. សូត្រខ្លួនអ្នកគូនូតៗ (ទាំងអីម៉ា ទាំងម៉ាកមុម ក្នុងករណីស្ម័គ្រគ្នា តែម៉ាកមុមមិនត្រូវសូត្រខ្លាំងជាង អីម៉ាទេ) ។

ប្រសិនបើអ្នកណាក្លែងសូត្រគូនូត ហើយនឹកឃើញមុនដល់ ឥរិយាបថចុងក្រោយរបស់រូគុម្ព អ្នកនោះអាចងើបឡើងមក វិញដើម្បីសូត្រគូនូត រួចហើយបំពេញស្ម័គ្រគ្នាបន្ត ។

ប្រសិនបើអ្នកនោះនឹកឃើញ ក្រោយពីបានដល់ឥរិយាបថចុង ក្រោយរបស់រូគុម្ព អ្នកនោះអាចសូត្រគូនូតក្រោយពីបាន ងើបឡើងពីរូគុម្ពវិញបានមុនចុះស្វ័យៗ ។

សូត្រគូនូតក្នុងភាសាផ្សេងពីភាសាអារ៉ាប់ មិនធ្វើឲ្យស្ម័គ្រគ្នា មោឃៈទេ តែមិនគ្រប់គ្រាន់ទេ ហើយមិនចាត់ទុកជាគូនូត ទេ ។

លំហាត់

ទង្វើក្នុងរូគុម្ពខាងក្រោមនេះជាអ្វី ជាម៉ាករុះហ្វិ ឬជា ស៊ូណាត្តុ? ចូសរសេរ "រ", "ម", "ស" នៅពីក្រោយឃ្លា នោះ ។

- ១. សូត្រជាភាសាអារ៉ាប់ ។_____
- ២. ដាក់ដៃលើក្បាលជង្គង់ (ប្រុស) ឬលើភ្លៅ (ស្រី) ។_____
- ៣. សម្លឹងមើលត្រង់ចំណុចមួយក្នុងចន្លោះជើង ។_____
- ៤. សូត្រស៊ូរ៉េត្ត ។_____
- ៥. នៅស្ងៀមក្នុងពេលរូគុម្ពនិងក្នុងពេលគឺយ៉ាម ។_____
- ៦. សូត្រស្ម័គ្រភ័តបន្ទាប់ពីបានសូត្រស្ម័គ្ររូគុម្ព ។_____
- ៧. ដាក់មុខឬដើមមុខ ។_____

៨. សូត្រតាក់បៀវមុនចុះរុក្ខម្ភ ។_____

៩. សូត្រស្ម័គ្ររុក្ខម្ភទាំងអស់មួយដង ឬសូត្រស្ម័គ្ររុក្ខម្ភខ្លីៗ យ៉ាងហោចណាស់បី ដង ។_____

១០. សូត្រស្ម័គ្ររុក្ខម្ភលើសពីបីដង ។_____

មេរៀនទី ១៣

ស្ម័គ្រ - គូនូត (قنوت)

គូនូតមានន័យថាការបូងស្នងអល់ឡោះហ្វ ដោយដាក់ខ្លួន ។ គឺទង្វើដែលគេលើកដៃឡើងអង្វរអល់ឡោះហ្វ ក្នុងស្ម័គ្រត្រូវ មុនរុក្ខម្ភទីពីរ ។

គូនូតជាទង្វើមុសតាហ្វាបក្នុងស្ម័គ្រត្រូវទាំងអស់ មិនថា ស្ម័គ្រត្រូវវាយឬស្ម័គ្រត្រូវមុសតាហ្វាបទេ ។ ជាពិសេសគេឲ្យ គូនូតក្នុងស្ម័គ្រត្រូវស្រីប្រាំ ស្ម័គ្រត្រូវម៉ាក្រឹបនិងស្ម័គ្រត្រូវ អ៊ីស្លាអ៊ី ។

មិនមានរបៀបសូត្រគូនូតជាពិសេសទេ ។ ក៏ប៉ុន្តែខ្លួនអ្នកដក ស្រង់ពីគូរអាននិងហ្វាខ្លីស្រស័ក្តិសមជាងគេ ។ ថា "ស៊ុបហ្វាណល់ឡោះហ្វ" មួយដងឬបីដងក៏គ្រប់គ្រាន់ ដែរ ។

ទង្វើខាងក្រោមនេះជាមុសតាហ្វាបក្នុងពេលគូនូត

១. ពាក់កណ្តាលបានមកលើអ៊ីម៉ាទីដប់ពីរបស់យើង ។ ក្នុងសម័យព្រះអង្គកំបាំងខ្លួន ត្រូវឲ្យយុមស៍ទៅមុច្ចតាហ្វីដូ (مجتهد) ឬភ្នាក់ងាររបស់លោកដែលត្រូវជ្រើសរើស(វ៉ាត្វីល) ។ មុច្ចតាហ្វីដូនឹងប្រើយុមស៍នោះតាមយុត្តិសាស្ត្រ (តាមច្បាប់សាសនា) ។

២. ពាក់កណ្តាលទៀត បានទៅរាជវង្សរបស់ព្រះសាស្តា صلی اللہ علیہ وآلہ وسلم ។

គួរអានចែងអំពីយុមស៍ថា ៖

"ចូរអ្នកទាំងឡាយដឹងថា អ្វីៗទាំងអស់ដែលពួកអ្នកបានប្រមូលយកជាទ្រព្យល្បីយ មួយភាគប្រាំនៃអ្វីទាំងនោះជាកម្មសិទ្ធិរបស់អល់ឡោះហ្វី របស់សាស្តានិងរបស់ញាតិ [របស់សាស្តា] របស់បណ្តាកូនកំព្រា របស់បណ្តាអ្នកក្រខ្សត់និងរបស់អ្នកធ្វើដំណើរ[គ្មានរំពឹង]" (សូរ៉េ:ត្តុ ៨ អាយ៉ាស្ត់ ៤១)

លំហាត់

ចូរបំពេញប្រឡោះឃ្លា ដោយប្រើពាក្យទាំងនេះគឺ៖ មុសតាហ្វាប៍, អាវ៉ាប៍, ដៃ, អល់ឡោះហ្វី, ទីពីរ ។

គូនូតមានន័យថា ការប្តឹងស្វែង_____ដោយដាក់ខ្លួន ។ គឺទង្វើដែលគេលើក _____ឡើងអង្វរអល់ឡោះហ្វី ក្នុងស្រ្តីឡាត្តុមុនរុគ្គុអ៍_____ ។

ទោះបីទង្វើនេះមិនមែនជាទង្វើវ៉ាយ្យ័បក៏ដោយ វាជាទង្វើ_____ ជាអនុសាសន៍ពិសេស ។ វាជាបែកមួយរបស់ស្រ្តីឡាត្តុដែលគេអាចទាក់ទងអល់ឡោះហ្វី ដោយត្រង់ៗតែម្តង ។ គេអាចសូត្រខ្លួនអ្នកគូនូតជាភាសាអ្វីក៏បាន តែយកល្អឲ្យសូត្រជាភាសា_____ ។ ពុំនោះទេ គេមិនចាត់ទុកជាគូនូតទេ ។

ចូរអានសម្រាយខ្លួនអ្នកគូនូតដ៏ល្អមួយខាងក្រោមនេះ គឺ៖

ឱព្រះម្ចាស់អើយ! សូមព្រះអង្គប្រទានសេចក្តីល្អប្រពៃឲ្យអស់ទូលព្រះបង្គំជាខ្ញុំក្នុងលោកនេះ និងក្នុងលោកមុខ

ហើយសូមព្រះអង្គការពារអស់ទូលព្រះបង្គំជាខ្ញុំ ឲ្យផុតពី
ទណ្ឌកម្មឋាននរកផង ។ (សូរ៉េវ៉ាត្តិ ២ អាយ៉ាស៊ូ ២០១)

ចូរសរសេរខ្លួនអ្នកនេះជាភាសាអារ៉ាប់ ។

មេរៀនទី ១៤

យុមស៍ (خمس)

យុមស៍គឺការកាត់យកមួយភាគប្រាំ ចេញពីប្រាក់ចំណេញ
(ដាត់ទាត់រួចពីការចាយវាយស្រប តាមច្បាប់សាសនា
ហើយ) ក្នុងមួយឆ្នាំ ។

មួយភាគប្រាំ=២០%

ឧទាហរណ៍

ប្រសិនបើអ្នកសន្សំបាន ១០០ រៀលក្នុងមួយឆ្នាំ អ្នកត្រូវបង់
យុមស៍ ២០ រៀលពេលដាច់ឆ្នាំ ។

ត្រូវបង់យុមស៍លើវ៉ែនិងកំណប់ដែលរកឃើញ ។

យុមស៍ត្រូវចែកជាពីរចំណែកគឺ៖

មេរៀនទី ១៥

តាកូលីដូ

យើងត្រូវការយោបល់ និងមតិរបស់អ្នកជំនាញក្នុងវិស័យ នីមួយៗគ្រប់វិស័យជីវិតទាំងអស់។ ដូចគ្នាដែរ ក្នុងវិស័យ ច្បាប់អ៊ីស្លាម យើងត្រូវគោរពតាមបទបញ្ជារបស់អ្នកជំនាញ ខាងច្បាប់ទាំងនេះ។ គេហៅអ្នកជំនាញទាំងនេះថា មុច្ចតាហ្គីដូ (مجتهد)។ ឯការគោរពតាមបទបញ្ជារបស់ មុច្ចតាហ្គីដូនោះហៅថាតាកូលីដូ (تقليد)។

គ្រប់គ្នា ប្រុសឬស្រី ដែលដល់អាយុហើយ ត្រូវប្រតិបត្តិ តាម (វ៉ាយ៉ុប) ច្បាប់ពាក់ព័ន្ធនឹង "ហ្សូរអ៊ុដ្គីន"។ តាកូលីដូ មានន័យថាគោរពច្បាប់អ៊ីស្លាម យោលតាមនីតិសាស្ត្រ របស់មុច្ចតាហ្គីដូ (គឺតាមទស្សនៈវិជ្ជាខាងច្បាប់របស់លោក អ្នកចេះដឹងច្បាប់អ៊ីស្លាម គឺមុច្ចតាហ្គីដូ)។ គេហៅអ្នកដែល ប្រតិបត្តិតាមបញ្ជារបស់មុច្ចតាហ្គីដូថា មូកូលីដូ។

យើងនៅក្នុងតាកូលីដូរបស់ អាយ៉ាទូលឡោះហ្វី អាស់-

អ៊ីស្លាម ដែលដឹង អាល្លាហ៍ អាល់-ហ្វ្រែស្រី អាល់-ស៊ីសតានី ។

ពេលដល់អាយុហើយ (បាលីកូ) គេត្រូវនៀតថានឹងតាម
លោកពាក់ព័ន្ធនឹងការវិនិច្ឆ័យដែលលោកដាក់ មកឲ្យ
យើង ។

ប៊ូលុក (بلوغ)

ស្រីៗគ្រប់អាយុ (បាលីកូ) ក្រោយពីបានដល់អាយុ ៩
ឆ្នាំពេញ យកតាមប្រក្រតិទិនសុរិយគតិ (ប្រក្រតិទិន
អ៊ីស្លាម) ។ ក្រោយពីថ្ងៃខែនេះ វាឃ្លឹបទាំងប៉ុន្មាន ត្រូវអនុម័តិ
លើស្រីៗ ។ ស្រីៗត្រូវអនុវត្តតាមច្បាប់ស្វាវិអ៊ុស្ត ។

ហើយស្រីៗត្រូវពាក់ ហ្វ្រែស្រី (حجاب) ផងដែរនៅចំពោះមុខ
អ្នកដែលមិនមែនម៉ាស្តរីម ។